

គណៈកម្មការរៀបចំចំណាត់ថ្នាក់សណ្ឋាគារ

សៀវភៅណែនាំពីការប្រើប្រាស់

ប្រព័ន្ធអនឡាញនៃ

ការផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍

(សម្រាប់ផ្នែកកូដក្រសួងទេសចរណ៍)



សៀវភៅដោយ ៖



I). **សេចក្តីផ្តើម**

សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ គឺជាមូលដ្ឋានផ្គត់ផ្គង់សេវាកម្មស្នាក់នៅ មានលក្ខណៈជាបន្តបន្ទាប់ ត្រី និងមានផ្តល់នូវសម្បទា និងសេវាផ្សេងៗទៀតទៅតាមប្រភេទនៃ មូលដ្ឋានសេវាកម្មស្នាក់នៅនីមួយៗ ដូចជា ៖ សណ្ឋាគារ (Hotel) ម៉ូតែល (Motel) សណ្ឋាគារស្វីត (Lodge) បឹងហ្គាឡូ (Bungalow) សណ្ឋាគារអាផាតម៉ែន (Hotel Apartment) កន្លែងបោះជំរុំ ទេសចរណ៍ (Tourist Camping) និងមូលដ្ឋានសេវាកម្មស្នាក់នៅផ្សេងៗទៀត ដែលមានឧប្បនិស្ស័យ ក្នុងការបំពេញទេសចរ។

ក្រសួងទេសចរណ៍មានភារកិច្ចរៀបចំវាយតម្លៃ និងសំរេចផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចនេះប្រព័ន្ធអនឡាញនៃការ ផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ជាការប្រើប្រព័ន្ធបច្ចេកវិទ្យា Internet ជួយសម្រួលដល់ការផ្តល់សេវាផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅ ទេសចរណ៍ ជំរុញឲ្យការងារផ្តល់សេវានេះប្រព្រឹត្តទៅឆាប់រហ័ស និងមានប្រសិទ្ធភាព សំដៅ បញ្ជាក់អំពីកម្រិតគុណភាព សេវាកម្ម សំភារៈ និងត្រៀមបំពាក់នៅតាមសណ្ឋាគារ និងសេវា កម្មស្នាក់នៅទេសចរណ៍អោយបានសមស្របតាមនិយាមអន្តរជាតិ។


II). របៀបប្រើប្រាស់ប្រព័ន្ធអនឡាញនៃការផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាស្នាក់នៅ

១) សម្រាប់ក្រុមការងារ “គ.វ.ច” ចុះត្រួតពិនិត្យ (KRC official)

ពាក្យថា “គ.វ.ច” បានមកពីពាក្យថា គណៈកម្មការរៀបចំ និងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និង សេវាកម្មស្នាក់នៅទេសចរណ៍ ។ ប្រធានក្រុមការងារនឹងត្រូវទទួលបានគណនីដើម្បីបំពេញ ផ្ទៀងផ្ទាត់ការឆ្លើយសុំចុះត្រួតពិនិត្យដល់ទីកន្លែង។ គណនីនេះត្រូវផ្តល់ជូនដោយ Admin គ.វ.ច។

១.១ ចូលក្នុងគណនី

ដូចគ្នានឹងការចូលក្នុងគណនីសណ្ឋាគារដែរ ដើម្បីចូលក្នុងគណនីរបស់អ្នក សូមចុច លើប៉ូតុង Login នៅផ្នែកខាងលើ នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោម រួច បំពេញព័ត៌មាន តាមប្រព័ន្ធ ហើយចុចបញ្ជូនជាការស្រេច។



១.២ បញ្ជីបែបបទស្នើសុំរបស់សណ្ឋាគារ

ក្រុមការងារ “គ.វ.ច” ទទួលបន្ទុកមើលបញ្ជីបែបបទរបស់សណ្ឋាគារបានបញ្ជូនមក ដោយចុចលើប៉ូតុង បញ្ជីពាក្យសុំចំណាត់ថ្នាក់ នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាង ក្រោម ៖

ល.រ	សណ្ឋាគារ	ប្រភេទប្រតិបត្តិ	ស្ថានភាព	ថ្ងៃចុះបញ្ជី	ប្រាក់	ស្ថានភាព
១	សណ្ឋាគារណាទី	ទ ទឹកប្រាក់	៥ កែប្រែ	19-05-2016 14:30	384	Pending
២	សណ្ឋាគារណាទី	ទ ទឹកប្រាក់	០ បញ្ចូល	19-05-2016 11:05	468	Pending
៣	សណ្ឋាគារណាទី	ទ ទឹកប្រាក់	០ បញ្ចូល	19-05-2016 11:48	65	Pending
៤	សណ្ឋាគារណាទី	ទ ទឹកប្រាក់	០ បញ្ចូល	19-05-2016 11:43	218	Pending
៥	សណ្ឋាគារណាទី	ទ ទឹកប្រាក់	៥ កែប្រែ	19-05-2016 11:41	172	Pending
៦	សណ្ឋាគារណាទី	ទ ទឹកប្រាក់	០ បញ្ចូល	19-05-2016 11:38	148	Pending

- នៅលើទំព័រនេះ ក្រុមការងារ "គ.វ.ច" អាចមើលព័ត៌មានសណ្ឋាគារដែលបានស្នើសុំ
- "គ.វ.ច" ត្រូវប្រើប្រាស់ទម្រង់បែបបទតាមអនឡាញនេះពិនិត្យ ផ្ទៀងផ្ទាត់និងវាយតម្លៃ

១.៣ មើលព័ត៌មានសណ្ឋាគារដែលស្នើសុំ


លោកអ្នកគ្រាន់តែចុចលើ Link នៃឈ្មោះសណ្ឋាគារ ឧទាហរណ៍៖ សណ្ឋាគារណាទី នោះភ្លាមៗដូចខាងក្រោមនឹងបង្ហាញឡើង ៖

ឈ្មោះសណ្ឋាគារ (ខ្មែរ)

 ឈ្មោះសណ្ឋាគារ (ឡាតាំង)

 អាសយដ្ឋាន (ខ្មែរ)


 អាសយដ្ឋាន (ឡាតាំង)



ចំណាំ ៖ ក្រុមការងារ "គ.វ.ច" មិនអាចកែប្រែព័ត៌មានសណ្ឋាគារបានទេ។


១.៤ មើលបែបបទស្នើសុំរបស់សណ្ឋាគារ

ដើម្បីចូលមើលព័ត៌មានលម្អិតពីចម្លើយដែលសណ្ឋាគារបានជ្រើសរើស ក្រុមការងារ “គ.វ.ច” អាចចុចលើ Link មើល លើវិបបទណាមួយ នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោមដែលជាព័ត៌មានលម្អិតនៃការស្នើសុំនោះ។



១.៥ ការបញ្ចូល ឬ កែប្រែ បែបបទផ្តល់ចំណាត់ថ្នាក់ឡើងវិញ “គ.វ.ច”

- ក្រុមការងារ “គ.វ.ច” អាចបញ្ចូលវិបបទស្នើសុំទៅតាមសណ្ឋាគារដែលស្នើសុំដោយចុចលើ Link បញ្ចូល ឬ កែប្រែ នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោមបង្ហាញ ឡើង ដែលនៅទីនេះលោកអ្នកអាចជ្រើសរើសចម្លើយ និងបញ្ចូលរូបភាពតាមទិដ្ឋភាពជាក់ស្តែងនៃ សណ្ឋាគារនោះ
- ចុច Submit ដើម្បីបញ្ចូលការវាយតម្លៃ



១.៦ ព័ត៌មានគណនីបង្កើតត្រួតពិនិត្យ “គ.វ.ច”

ដើម្បីមើលព័ត៌មានរបស់ក្រុមការងារ “គ.វ.ច” សូមចុចលើប៉ូតុង ព័ត៌មានគណនី នោះ លោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោមបង្ហាញ ហើយនៅទីនេះលោកអ្នកអាចកែប្រែ ព័ត៌មានទាំងនោះបាន ។

👤 ព័ត៌មានផ្ទាល់ខ្លួន
🔍 ព័ត៌មានគណនី

ឈ្មោះពេញ (ខ្មែរ)

ឈ្មោះពេញ (ឡាតាំង)

ភេទ

ទូរស័ព្ទរដ្ឋ

២) សម្រាប់អ្នកគ្រប់គ្រង “គ.វ.ច” (Admin KRC)៖

២.១ គណនីអ្នកគ្រប់គ្រង គ.វ.ច (Admin Krc) ៖

- គណៈកម្មការ គ.វ.ច មានគណនី Admin សម្រាប់គ្រប់គ្រង និងត្រួតពិនិត្យ និងរៀបចំសំណុំឯកសារស្នើសុំដើម្បីទទួលបានសម្រេចពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍។
- គណនី Admin អាចមានមួយ ឬច្រើន និងត្រូវបង្កើតដោយ Admin ពិសេស។

២.១.១ ចូលក្នុងគណនី

ដូចគ្នានឹងការចូលក្នុងគណនីផ្សេងៗដែរ ដើម្បីចូលក្នុងគណនីរបស់អ្នក សូមចុចលើប៉ូតុង Login នៅផ្នែកខាងលើ នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោម រួចបំពេញព័ត៌មាន តាមប្រព័ន្ធ ហើយចុចបញ្ជូន។



២.១.២ បញ្ជីបែបបទស្នើសុំរបស់សណ្ឋាគារ

គណនី Admin “គ.វ.ច” អាចមើលបញ្ជីបែបបទដែលសណ្ឋាគារបានបញ្ជូនមក ក៏ដូចជា ក្រុមការងារបានត្រួតពិនិត្យហើយ ដោយចុចលើប៉ូតុង បញ្ជីពាក្យសុំចំណាត់ថ្នាក់ នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោម

ល.រ.	សណ្ឋាគារ	ទម្រង់ផ្សេងៗ	ថ្ងៃផ្សេងៗ	ម៉ោង	ស្ថានភាព
១	សណ្ឋាគារណាទី	Q មើល	៥ វិច្ឆិកា	19/05/2016 14:30	384 Pending
២	សណ្ឋាគារណាទី	Q មើល	០ បញ្ចូល	19/05/2016 11:26	468 Pending
៣	សណ្ឋាគារណាទី	Q មើល	០ បញ្ចូល	18/05/2016 11:49	65 Pending
៤	សណ្ឋាគារណាទី	Q មើល	០ បញ្ចូល	18/05/2016 11:43	218 Pending
៥	សណ្ឋាគារណាទី	Q មើល	៥ វិច្ឆិកា	18/05/2016 11:41	172 Pending
៦	សណ្ឋាគារណាទី	Q មើល	០ បញ្ចូល	18/05/2016 11:38	148 Pending

- នៅលើទំព័រនេះ គណនី Admin "គ.វ.ច" អាចមើលព័ត៌មានសណ្ឋាគារដែលស្នើសុំ
- ក៏អាចពិនិត្យទម្រង់បែបបទដែលក្រុមការងារខ្លួនចុះយកផ្ទាល់ពីសណ្ឋាគារបានដែរ។

២.១.៣ មើលព័ត៌មានសណ្ឋាគារដែលស្នើសុំ

លោកអ្នកគ្រាន់តែចុចលើ Link នៃឈ្មោះសណ្ឋាគារ ខាងលើនេះ សណ្ឋាគារណាទី នោះផ្ទាំងដូចខាងក្រោមនឹងបង្ហាញឡើង ៖

លេខអាជ្ញាប័ណ្ណ:

ឈ្មោះសណ្ឋាគារ (ខ្មែរ):

ឈ្មោះសណ្ឋាគារ (ឡាតាំង):


អាសយដ្ឋាន (ខ្មែរ):

អាសយដ្ឋាន (ឡាតាំង):

ចំណាំ ៖ គណនី Admin "គ.វ.ច" អាចកែប្រែព័ត៌មានសណ្ឋាគារបាន។


២.១.៤ មើលរបបបទស្នើសុំរបស់សណ្ឋាគារ

ដើម្បីចូលមើលព័ត៌មានលម្អិតពីបទស្នើសុំដែលសណ្ឋាគារបានជ្រើសរើស អ្នកគ្រប់គ្រង “គ.វ.ច” អាចចុចលើ Link មើល លើបែបបទណាមួយ នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោមដែលជាព័ត៌មានលម្អិតនៃការស្នើសុំនោះ។




២.១.៥ ការត្រួតពិនិត្យ និងវិភាគការស្នើសុំ

- គណនី Admin “គ.វ.ច” អាចពិនិត្យបែបបទស្នើសុំរបស់សណ្ឋាគារដែលស្នើសុំ និងបែបបទដែលក្រុមការងារបានចុះត្រួតពិនិត្យ



- គណនី Admin “គ.វ.ច” អាចមើលទិន្នន័យប្រៀបធៀបរបរវាងក្រុមការងារ “គ.វ.ច” និងសណ្ឋាគារដើម្បីធ្វើការវិនិច្ឆ័យថា តើសណ្ឋាគារនេះគួរតែបានទទួលនិទ្ទេសតាមការវាយតម្លៃរបស់ខ្លួន ឬក្រុមការងារដទៃទៀត ដោយគ្រាន់តែចុចលើ Linke ប្រៀបធៀបគណនី Admin នឹងឃើញផ្ទាំងដូចរូបខាងក្រោម



មើលតារាងរបាយការណ៍ 


សណ្ឋាគារ ...ស្ទើរតែល... សម្រាប់ការដាក់ពាក្យស្នើសុំចំណាត់ថ្នាក់ ...2016... - ...2018... ទទួលបានពិន្ទុសរុបចំនួន ...65... (លក្ខខណ្ឌចំណាត់ថ្នាក់ផ្ទាយ ...3...៖ ...400...ពិន្ទុ) ក្នុងនោះពិន្ទុ ...Service...៖...5... ។ សូមបង្ហាញតារាងពិន្ទុលម្អិតតាមផ្នែកដូចខាងក្រោម៖

ល.រ	ប្រភេទសូចនាករ	ការវាយតម្លៃដោយសណ្ឋាគារ			ការវាយតម្លៃដោយ គ.រ.ច		
		ពិន្ទុតាមខ្នង	ពិន្ទុ 'Service'	ចំនួនលក្ខខណ្ឌតម្រូវដែលបានបំពេញ	ពិន្ទុតាមខ្នង	ពិន្ទុ 'Service'	ចំនួនលក្ខខណ្ឌតម្រូវដែលបានបំពេញ
1	ទីតាំងសណ្ឋាគារ	45 / 55	មិនមាន	3 / 3	50 / 55	មិនមាន	3 / 3
2	ចំណាត់ថ្នាក់	0 / 18	មិនមាន	0 / 4	0 / 18	មិនមាន	0 / 4
3	កន្លែងទទួលភ្ញៀវ	0 / 50	មិនមាន	0 / 4	0 / 50	មិនមាន	0 / 4
4	ជណ្តើរយោង	0 / 10	មិនមាន	0 / 2	0 / 10	មិនមាន	0 / 2
5	ទំហំបន្ទប់ស្នាក់នៅ	0 / 14	មិនមាន	0 / 2	0 / 14	មិនមាន	0 / 2
6	ឧបករណ៍សម្ភារៈបរិក្ខារប្រើប្រាស់	0 / 78	មិនមាន	0 / 16	0 / 78	មិនមាន	0 / 16
7	គ្រឿងសម្ភារឹម និងសម្ភារៈប្រើប្រាស់	0 / 127	មិនមាន	0 / 34	0 / 127	មិនមាន	0 / 34
8	សម្ភារៈក្នុងបន្ទប់ទឹក	0 / 48	មិនមាន	0 / 22	0 / 48	មិនមាន	0 / 22
9	សេវាបំរើការស្នាក់នៅ	0 / 115	មិនមាន	0 / 13	0 / 115	មិនមាន	0 / 13
10	ការតុបតែងលម្អ	0 / 30	មិនមាន	0 / 2	0 / 30	មិនមាន	0 / 2
11	សេវាម្ហូបអាហារ	0 / 137	មិនមាន	0 / 16	0 / 137	មិនមាន	0 / 16
12	សាលប្រជុំ	0 / 60	មិនមាន	0 / 5	0 / 60	មិនមាន	0 / 5
13	ទីធ្លាសាធារណៈ	0 / 44	មិនមាន	0 / 6	0 / 44	មិនមាន	0 / 6
14	សេវាធុរកិច្ច	0 / 16	មិនមាន	0 / 4	0 / 16	មិនមាន	0 / 4
15	សេវាកម្សាន្ត	0 / 53	មិនមាន	0 / 7	0 / 53	មិនមាន	0 / 7
16	បុគ្គលិក និងការគ្រប់គ្រង	0 / 78	មិនមាន	0 / 12	0 / 78	មិនមាន	0 / 12
17	សេវាសុខភាព	10 / 10	10	2 / 2	5 / 10	5	1 / 2
18	ភ្លេងប្រពៃណី	10 / 10	មិនមាន	1 / 1	10 / 10	មិនមាន	1 / 1
		65 / 953	10	6 / 155	65 / 953	5	5 / 155

(x ចំនួនជាក់ស្តែងដែលបានរាប់បញ្ចូល)

អ្នកធ្វើរបាយការណ៍
...ញឹម អែកម៉ុន...

- ចំពោះក្រប "តារាងទីមួយ" បង្ហាញពីពិន្ទុដែលចាំបាច់ចំពោះកំរិតផ្ទាយដែលសណ្ឋាគារ ចង់បាន , ពិន្ទុដែលក្រុមការងារ "គ.រ.ច" បានចុះផ្ទាល់ និងពិន្ទុដែលសណ្ឋាគារមានផ្នែក លើអ្វីដែលគេបានជ្រើសរើស។
- ចំពោះក្រប "តារាងទីពីរ" បង្ហាញពីចំនួន លក្ខខណ្ឌដែលប្រព័ន្ធចាំបាច់ត្រូវមានចំពោះ ផ្ទាយដែលសណ្ឋាគារចង់បាន , ចំនួនលក្ខខណ្ឌដែលក្រុមការងារ "គ.រ.ច" បានចុះយក ផ្ទាល់ និងចំនួនលក្ខខណ្ឌដែលខាងសណ្ឋាគារបានជ្រើសរើសផងដែរ។
- នៅផ្នែកខាងក្រោមក្របទាំងពីរ គណនី Admin អាចដឹងពីការប្រមូលទិន្នន័យដោយ ក្រុមការងារ "គ.រ.ច" និងសណ្ឋាគារ ដោយគ្រាន់តែចុចលើលក្ខខណ្ឌ (Criteria) នីមួយៗ នោះប្រព័ន្ធនឹងបង្ហាញដូចក្នុងរូបខាងក្រោម ។
- បើសិន ចំណុចណាដែលខាងសណ្ឋាគារជាប់ពិន្ទុ ប្រព័ន្ធនឹងបង្ហាញពាក្យថា "Passed" តែបើមិនជាប់ទេ នឹងបង្ហាញថា "Failed" ។



២.១.៦ យល់ព្រម ឬបដិសេធការស្នើសុំរបស់សណ្ឋាគារ

បន្ទាប់ពីបានធ្វើការប្រៀបធៀប និងវិនិច្ឆ័យលើចំណុចទាំងនោះហើយ គណនី Admin អាចធ្វើការផ្តល់ចំណាត់ថ្នាក់ចំពោះសណ្ឋាគារណាមួយដោយចុចលើប៊ូតុង Pending នៅលើទំព័របញ្ជីពាក្យសុំចំណាត់ថ្នាក់ នោះប្រព័ន្ធនឹងបង្ហាញរូបដូចខាងក្រោម ៖




២.១.៧ បញ្ជីសណ្ឋាគារដែលបានស្នើសុំ

ដើម្បីចូលមើលបញ្ជីសណ្ឋាគារដែលបានស្នើសុំ អ្នកចាប់តែង គ្រាន់តែចុចលើប៊ូតុង បញ្ជីគណនី នោះប្រព័ន្ធនឹងបង្ហាញផ្ទាំងដូចរូបខាងក្រោម ៖

ល.រ.	គណនី	ប្រតិបត្តិការ
១	ទេព ណានី Hotel សណ្ឋាគារណានី ២៨ មីនា ២០១៦	[Add] [Edit] [Delete]
២	ឡុង នីមុល (Deactivated) Hotel ភ្នំពេញភ្នំពេញ ២៨ មីនា ២០១៦	[Add] [Edit] [Delete]
៣	គុណ គីមជួរ Hotel ស្រីគែល ១១ មីនា ២០១៦	[Add] [Edit] [Delete]
៤	ខ្ពង បញ្ញាបង្កន់ (Deactivated) Hotel ភ្នំពេញភ្នំពេញ ២៨ មីនា ២០១៦	[Add] [Edit] [Delete]
៥	ឈូ ណារ៉ាត Hotel ភ្នំ សណ្ឋាគារ ១៨ មីនា ២០១៨	[Add] [Edit] [Delete]

២.១.៧.១ កែប្រែព័ត៌មានសណ្ឋាគារ

នៅក្នុងតារាងខាងលើគឺជាបញ្ជីសណ្ឋាគារដែលបានស្នើសុំចំណាត់ថ្នាក់ ដូច្នោះដើម្បី កែប្រែព័ត៌មានផ្សេងៗទាក់ទងនឹងសណ្ឋាគារណាមួយ អ្នកគ្រប់គ្រងគ្រាន់តែចុចលើប៊ូតុង ដែលមានសញ្ញារូប ខ្មៅដៃ () នោះប្រព័ន្ធនឹងបង្ហាញទំព័រដើម្បីកែប្រែ ដូចរូបខាងក្រោម ៖




The screenshot shows a web form titled "ព័ត៌មានសណ្ឋាគារ" (Hotel Information). It contains several input fields:

- លេខអាជ្ញាប័ណ្ណ (License Number): ០០2០41១០24
- ឈ្មោះសណ្ឋាគារ (ឡ) (Hotel Name): សណ្ឋាគារណាទី
- ឈ្មោះសណ្ឋាគារ (ឡាតាំង) (Hotel Name in Latin): Natty Hotel
- អាសយដ្ឋាន (ឡ) (Address): ភ្នំពេញ
- អាសយដ្ឋាន (ឡាតាំង) (Address in Latin): Phnom Penh

 A QR code is displayed on the right side of the form. At the bottom, there is a blue button labeled "បញ្ជូនទិន្នន័យ" (Submit).

២.១.៧.២ ការបិទ ឬបើកគណនេយ្យសណ្ឋាគារ

យ៉ាងណាមិញ បើសិនជាអ្នកគ្រប់គ្រងចង់បិទ ឬបើកគណនីសណ្ឋាគារណាមួយនោះ គឺ គ្រាន់តែចុចលើប៊ូតុងដែលមានសញ្ញា បិទ ដូចរូបខាងក្រោម នោះនឹងមានផ្ទាំងមួយ បង្ហាញមកដើម្បីបញ្ជាក់ថា អ្នកពិតជាចង់បិទឬបើកគណនីនោះមែន ហើយបើលោក អ្នកប្រាកដហើយគ្រាន់តែចុច យល់ព្រម ជាការស្រេច។



២.១.៨ ព័ត៌មានអ្នកគ្រប់គ្រង


ដើម្បីមើលព័ត៌មានរបស់គណនី Admin “គ.រ.ច” សូមចុចលើប៊ូតុង **ព័ត៌មានគណនី** នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោមបង្ហាញ ហើយនៅទីនេះលោកអ្នកអាចកែ ប្រែព័ត៌មានទាំងនោះបាន ។

២.២ គណនីថ្នាក់ប្រឹក្សាស្តង់ដារសេសចរណ៍ (Special Krc) ៖

គណនីនេះត្រូវផ្តល់សិទ្ធិឲ្យដោយប្រធាន គ.រ.ច ហើយមានប្រតិបត្តិការដូចគ្នានឹងគណនី Admin ដែរ តែលើសត្រង់ថា អ្នកគ្រប់គ្រងពិសេសអាចគ្រប់គ្រងអ្នកប្រើប្រាស់ទាំងអស់ នៅក្នុងប្រព័ន្ធរួមមាន សណ្ឋាគារ, គ្រឹះការងារ “គរច”, អ្នកគ្រប់គ្រង, អ្នកគ្រប់គ្រងកំពូល ហើយក៏អាចធ្វើការបញ្ចូលគណនីថ្មីណាមួយក៏បានដែរ។

២.២.១ បញ្ជីអ្នកប្រើប្រាស់ប្រព័ន្ធ


ដើម្បីមើលបញ្ជីអ្នកប្រើប្រាស់ប្រព័ន្ធ អ្នកគ្រប់គ្រងពិសេសអាចចុចលើប៊ូតុង **បញ្ជីគណនី** នោះប្រព័ន្ធនឹងបង្ហាញផ្ទាំងដូចរូបខាងក្រោម ៖



បញ្ជាក់ ៖ បញ្ជីអ្នកប្រើប្រាស់នេះរួមមាន សណ្ឋាគារ, ក្រុមការងារ "គរច", អ្នកគ្រប់គ្រង, អ្នកគ្រប់គ្រងកំពូល

២.២.២ របៀបបង្កើតគណនីអ្នកប្រើប្រាស់

ដើម្បីបង្កើតគណនីអ្នកប្រើប្រាស់ណាមួយ អ្នកគ្រប់គ្រងពិសេសអាចធ្វើបានដោយគ្រាន់តែចុចលើប៊ូតុង **បង្កើតគណនីថ្មី** នោះប្រព័ន្ធនឹងបង្ហាញផ្ទាំងដូចរូបខាងក្រោម ៖



សំគាល់ ៖ ដើម្បីបង្កើតគណនីសណ្ឋាគារ សូមចុចលើរូបនេះ



ដើម្បីបង្ហាញប្រអប់ចាំបាច់សម្រាប់បញ្ចូលព័ត៌មានសណ្ឋាគារ។

៣) គណនីថ្នាក់ប្រតិបត្តិ (KRC Top Management)៖

សម្គាល់ ៖ ចំពោះអ្នកគ្រប់គ្រងកំពូលអាចផ្តល់ចំណាត់ថ្នាក់ផ្ទាល់ដល់សណ្ឋាគារនោះទេ ។

៣.១ ចូលក្នុងគណនី

ដូចគ្នានឹងការចូលក្នុងគណនីផ្សេងៗដែរ ដើម្បីចូលក្នុងគណនីរបស់អ្នក សូមចុចលើ ប៉ូតុង Login នៅផ្នែកខាងលើ នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោម រួចបំពេញ ព័ត៌មាន តាមប្រព័ន្ធ ហើយចុចបញ្ជូនជាការស្រេច។

៣.២ បញ្ជីបែបបទស្នើសុំរបស់សណ្ឋាគារ

អ្នកគ្រប់គ្រងកំពូល អាចមើលបញ្ជីបែបបទដែលសណ្ឋាគារបានបញ្ជូនមក ដោយចុច លើប៉ូតុង បញ្ជីពាក្យសុំចំណាត់ថ្នាក់ នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោម ៖

ល.រ.	សណ្ឋាគារ	ទម្រង់ស្នើសុំបឋម	ទម្រង់ស្នើសុំ	ថ្ងៃស្នើសុំ	ស្នើសុំ ភ្លាយ	មាន ពិន្ទុ	ស្ថានភាព
១	សណ្ឋាគារណាធី	Q មើល	☑ កែប្រែ	19/05/2016 14:30	☆☆☆	384	Pending
២	សណ្ឋាគារណាធី	Q មើល	⊖ បញ្ចូល	19/05/2016 11:26	☆☆	468	Pending
៣	សណ្ឋាគារណាធី	Q មើល	⊖ បញ្ចូល	18/05/2016 11:49	☆☆	65	Pending
៤	សណ្ឋាគារណាធី	Q មើល	⊖ បញ្ចូល	18/05/2016 11:43	☆☆☆	218	Pending

នៅលើទំព័រនេះ អ្នកគ្រប់គ្រងកំពូល អាចមើលព័ត៌មានសណ្ឋាគារដែលស្នើសុំ ហើយ ក៏អាចមើលព័ត៌មានលម្អិតពីចម្លើយដែលសណ្ឋាគារបានជ្រើសរើស លើសពីនេះទៅ ទៀត អ្នកគ្រប់គ្រងកំពូលអាចមើលទិន្នន័យប្រៀបធៀបរវាងក្រុមការងារ “គរច” និង សណ្ឋាគារដើម្បីធ្វើការវិនិច្ឆ័យថា តើសណ្ឋាគារនេះគួរតែបានទទួលចំណាត់ថ្នាក់ផ្តាច់មុខ ឬទេ ដោយគ្រាន់តែចុចលើ Link ប្រៀបធៀប អ្នកគ្រប់គ្រងនឹងឃើញតារាងប្រៀប ធៀបនោះ ។

៣.៣ ការរៀបចំបែបបទរបស់សណ្ឋាគារ និង ក្រុមការងារ “គរច”

- ចំពោះការប្រៀបធៀបទិន្នន័យរវាងសណ្ឋាគារ និងក្រុមការងារ “គរច” គឺដូចគ្នានឹងការ ប្រៀបធៀបនៅចំណុច **៣.១.៥** ខាងលើដែរ។ សូមមើលនៅទំព័រខាងលើដើម្បីស្វែង យល់បន្ថែម។
- មើលរបាយការណ៍សង្ខេប ។

៣.៤ ព័ត៌មានអ្នកគ្រប់គ្រង

ដើម្បីមើលព័ត៌មានរបស់អ្នកគ្រប់គ្រងកំពូល សូមចុចលើប៉ូតុង **ព័ត៌មានគណនី** នោះ លោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោមបង្ហាញ ហើយនៅទីនេះលោកអ្នកអាចកែប្រែ ព័ត៌មានទាំងនោះបាន ។

The screenshot shows a user profile form with the following fields and values:

- ឈ្មោះ: ឈ្មោះ (ឌីណាមិក)**: គ្រូបការងារ
- ឈ្មោះ: ឈ្មោះ (ឡាតាំង)**: Krc official
- ភេទ**: ប្រុស
- ទូរស័ព្ទដៃ**: 012345678

At the bottom of the form is a blue button labeled **ប្រែប្រួល** (Change).